

ទំនុកផ្ទាល់ខ្លួននៃការជឿទុកចិត្ត

	ទំនុក.៤	ទំនុក.១៦	ទំនុក.២៣	ទំនុក.២៧	ទំនុក.៦២	ទំនុក.៧៣
ការប្រកាសជឿទុកចិត្ត	ខ.៣.៨ “ប៉ុន្តែត្រូវឲ្យដឹងថា ព្រះយេហូវ៉ា ទ្រង់បានញែកមនុស្សដែលកោតខ្លាចដល់ ទ្រង់ចេញ ទុកសំរាប់ ទ្រង់ ព្រះយេហូវ៉ាទ្រង់នឹង ស្តាប់ក្នុងកាលដែលអញអំពាវនាវដល់ទ្រង់” “ទូលបង្គំនឹងសំរាកកាយហើយ ដេកដល់ទៅដោយសេចក្តីស្ងប់ ដ្បិតឱព្រះយេហូវ៉ាអើយ មានតែទ្រង់ទេ ដែលប្រោសឲ្យទូលបង្គំនៅដោយសាន្តត្រាណបាន”	ខ.១ខ,២,៧ខ-៩,៩-១០ “ដ្បិតទូលបង្គំយកទ្រង់ ជាទីពឹង” “ទ្រង់ជាព្រះអម្ចាស់នៃទូលបង្គំក្រៅពីទ្រង់ ទូលបង្គំរកសេចក្តីល្អ មិនបានឡើយ” “អើ ចិត្តក៏បង្កាប់ដល់ទូល បង្គំនៅវេលាយប់ដែរ ទូលបង្គំបានតាំងព្រះ យេហូវ៉ា នៅមុខទូលបង្គំជាជរាប ហើយដោយព្រោះទ្រង់គង់ នៅខាងស្តាំទូលបង្គំ បានជាទូលបង្គំមិន ត្រូវរងឡើយ” “ហេតុនោះចិត្តទូលបង្គំអរសប្បាយ ហើយកិត្តិយសនៃទូលបង្គំបានរីករាយឡើង រូបសាច់នៃ ទូលបង្គំក៏នឹងនៅ ដោយសាន្តត្រាណដែរ ដ្បិតទ្រង់មិនទុកឲ្យព្រលឹងមនុស្ស ស្លាប់ទេ”	ខ.១-៣ “ព្រះយេហូវ៉ា ទ្រង់ជាអ្នកគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ ទ្រង់ឲ្យខ្ញុំដេកសំរាកនៅទី មានស្មៅខៀវខ្ចី”	ខ.១ក,២ក,៣,៥ខ-៦ក,៨, ៩ខ,១០,១៣ “ព្រះយេហូវ៉ាទ្រង់ជាពន្លឺ ហើយជាសេចក្តីសង្គ្រោះរបស់ខ្ញុំ” “ព្រះយេហូវ៉ាទ្រង់ជា ទីពឹងពំនាក់នៃជីវិតខ្ញុំ” “គង់តែខ្ញុំនឹងមានចិត្តសង្ឃឹមបានដែរ” “ក៏ នឹងបំពួនខ្ញុំនៅទីសំ ងាត់ក្នុងត្រសាលទ្រង់” “កាលទ្រង់បានមាន បន្ទូលថា ចូរស្វែងរកមុខអញនោះ ឱព្រះ យេហូវ៉ាអើយ ចិត្ត ទូលបង្គំបានទូលតប ថាទូលបង្គំនឹងស្វែង រកព្រះភក្ត្រនឹងទូលបង្គំ” “ទ្រង់បានតែងធ្វើជាជំនួយរបស់ទូលបង្គំ” “បើកាលណាឪពុក ម្តាយលះចោលទូល បង្គំ” “បើសិនជាទូល បង្គំមិនបានជឿថា នឹងឃើញសេចក្តីសប្បុរសនៃព្រះយេហូវ៉ានៅស្ថានរបស់ មនុស្សរស់នេះនោះ តើយ៉ាងណាទៅ”	ខ.១-២,៥-៧,១១-១២ “ព្រលឹងខ្ញុំរង់ចាំព្រះអង្គតែមួយ ដោយស្ងៀមស្ងាត់” “ព្រះទ្រង់បានមានបន្ទូលម្តងហើយ.....គឺថាប្រទានភាពសំរេចនៅលើ ព្រះ” “ព្រលឹងខ្ញុំអើយ ចូរនៅស្ងៀមចាំតែព្រះ ចុះ”	ខ.១,១៧,១៨-២០,២៣-២៤ “ប្រាកដ មែនព្រះទ្រង់ប្រព្រឹត្ត ល្អដល់សាសន៍អ៊ី ស្រាអែល” “ទាល់តែទូលបង្គំបានចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះ” “ពិតប្រាកដជាទ្រង់ឲ្យគេឈរនៅកន្លែងដ៏រតល” “ប៉ុន្តែទូលបង្គំនៅជាប់នឹងទ្រង់ជានិច្ច.....ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ាទុកជាទីពឹងហើយ ដើម្បីឲ្យបានថ្លែងប្រាប់ពីអស់ទាំងការរបស់ ទ្រង់”
ការអញ្ជើញឲ្យជឿទុកចិត្ត	ខ.៤-៥ “ដូច្នេះចូរមានចិត្តញ័រចុះ តែកុំឲ្យធ្វើបាបឡើយ ចូររំពឹងគិតនៅក្នុងចិត្តក្នុងកាលដែលដេកលើដំណេក ហើយនៅស្ងៀមចុះចូរថ្វាយគ្រឿងបូជា នៃសេចក្តីសុចរិតហើយ ទុកចិត្តដល់ព្រះយេហូវ៉ាចុះ”			ខ.១៤ “ចូររង់ចាំព្រះយេហូវ៉ាចុះ ចូរមានកំ ឡាំងហើយឲ្យចិត្ត ក្លាហានឡើងអើគួរ រង់ចាំព្រះយេហូវ៉ាទៅ”	ខ.៨,១០ “ជនទាំងឡាយអើយ ចូរទុកចិត្តនឹងទ្រង់ជានិច្ច” “កុំឲ្យទុកចិត្តនឹងសេចក្តីសង្កត់សង្កិនឡើយ”	

<p>មូលដ្ឋាននៃការរៀបចំកិច្ច</p>	<p>ខ.៧ “ទ្រង់បានប្រោស ឲ្យចិត្ត ទូលបង្គំមាន សេចក្តីអំណរលើស ជាងពួកទាំងនោះក្នុង កាលដែលស្រូវនឹងទឹក ទំពាំងបាយជូរ របស់ គេបានសំបូរផង”</p>	<p>ខ.៥-៦,១១ “ព្រះយេ ហូវ៉ាទ្រង់ជាចំណែក នៃមរដក ហើយជា ចំណែកក្នុងពេងរបស់ ទូលបង្គំ.....ខ្សែ រង្វាល់បានធ្លាក់នៅទី កន្លែងគាប់ចិត្តឲ្យទូល បង្គំ” “ទ្រង់នឹង បង្ហាញឲ្យទូលបង្គំ ឃើញផ្លូវជីវិតវិញ”</p>	<p>ខ.១ “ព្រះយេហូវ៉ា ទ្រង់ជាអ្នកគង្វាល់ខ្ញុំ”</p>		<p>ខ.១១-១២ក “ព្រះ ទ្រង់បានមានបន្ទូល ម្តងហើយ..... ឱព្រះ អម្ចាស់អើយ សេចក្តី សប្បុរសក៏ជារបស់ ផងទ្រង់ដែរ”</p>	
<p>សំណូម</p>	<p>ខ.១,៦ខ “កាលណា ទូលបង្គំអំពាវនាវនោះ សូមទ្រង់មានបន្ទូល ឆ្លើយមក.....នោះ ទ្រង់តែងបន្ទូលឲ្យបាន ទូលាលវិញ ដូច្នោះ សូមមេត្តាប្រោសដល់ ទូលបង្គំ ហើយស្តាប់ សេចក្តីអធិស្ឋានរបស់ ទូលបង្គំផង”</p>	<p>ខ.១ក “ឱព្រះអង្គ អើយ សូមការពារ ទូលបង្គំផង”</p>		<p>ខ.៤,៧,៩,១១ “ខ្ញុំបានសូម សេចក្តីតែ១ ពីព្រះយេហូវ៉ា ហើយនឹង ស្វែងរកសេចក្តីនោះ ឯង គឺឲ្យខ្ញុំបាននៅក្នុងដំណាក់ នៃព្រះយេហូវ៉ា រាល់តែថ្ងៃ អស់ ១ជីវិត ខ្ញុំ” “ឱព្រះយេហូវ៉ា អើយ សូមស្តាប់កាលទូលបង្គំ អំពាវនាវ សូមអាណិតមេត្តា ឆ្លើយតបមកទូលបង្គំ ផង” “សូមកុំលាក់ព្រះ ភក្ត្រនឹងទូល បង្គំ ហើយកុំជាត់អ្នកបំរើ ទ្រង់ ចេញដោយខ្មាស់ ឡើយ..... ឱ ព្រះដ៏ ជួយសង្គ្រោះទូលបង្គំ អើយ សូមកុំប្រោស ចេញ ឬ បោះបង់ ចោលទូលបង្គំឡើយ” “ឱព្រះយេហូវ៉ាអើយ សូម បង្រៀនផ្លូវទ្រង់ ដល់ទូលបង្គំ ហើយដោយព្រោះមានពួក ខ្មាំងសត្រូវ នោះសូមនាំ ទូលបង្គំទៅតាមផ្លូវ រាបស្មើ”</p>		

ប្តេជ្ញាសរសើរ		ខ.៧ “ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាដែលទ្រង់ជួយគំនិតទូលបង្គំ”		ខ.៦ខ “ហើយខ្ញុំនឹងថ្វាយគ្រឿងបូជាសេចក្តីអំណរនៅក្នុងរោងឧបោសថទ្រង់ ខ្ញុំនឹងច្រៀង អើខ្ញុំនឹងច្រៀងសរសើរដល់ព្រះយេហូវ៉ា”		
តម្លាញខាងក្នុង (ការសម្តែង ឬបញ្ចេញ)	ខ.១,២ “សេចក្តីចង្អៀតរបស់ខ្ញុំ” ឱពួកមនុស្ស ជាតិអើយ តើឯងរាល់ គ្នានឹងធ្វើឲ្យកិត្តិយសរបស់អញ ក្លាយប្រែទៅជាអាប់យស ដល់កាលណាទៀត តើនឹងស្រឡាញ់ការឥតប្រយោជន៍ ហើយស្វែងរកសេចក្តីភូតភរដល់កាលណាទៀត”	ខ.៤ “ឯពួកអ្នកដែលអាណ័យតែតាមព្រះ ដទៃនោះសេចក្តីទុក្ខលំបាកនឹងចំរើនជាច្រើនឡើងដល់គេ”	ខ.៤-៥ “អើ ទោះបីទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ ទ្រង់រៀបតុនៅមុខទូលបង្គំ ចំពោះពួកខ្មាំងសត្រូវផងទ្រង់ចាក់ប្រេងលាបលើក្បាលទូល បង្គំពែងនៃទូលបង្គំក៏ពេញហៀរ”	ខ.១ខ,២-៣,៥,១១ខ, ១២ “តើខ្ញុំនឹងត្រូវខ្លាចចំពោះអ្នកណា” “តើត្រូវឲ្យខ្ញុំភ័យចំពោះ អ្នកណា” “ទោះបីមានពួកពលមកបោះទ័ពច្បាំងនឹងខ្ញុំ” “ទោះបីកើតមានចំបាំងទាស់ នឹងខ្ញុំ” ដ្បិតនៅថ្ងៃអា ក្រក់” “ដោយព្រោះមានពួកខ្មាំងសត្រូវ” “ទៅតាមចិត្តនៃពួកអ្នកដែលតតាំងនឹងទូលបង្គំឡើយ” “ដ្បិតមានស្មរបន្ទាល់ក្លែងបានលើកគ្នាទាស់នឹងទូលបង្គំ”	ខ.៣-៤ “តើអ្នករាល់គ្នានឹងសង្ឃឹមចូលទៅលើមនុស្ស”	ខ.៣-១៥,២១-២២ “តែឯជើងទូលបង្គំបានកន្លែងចេញហៀបនឹងផុតទីហើយ” “កាលទូលបង្គំមានសេចក្តីកំរើកក្នុងចិត្ត”

ទំនុកសហគមន៍នៃការជឿទុកចិត្ត

	ទំនុក.៩០	ទំនុក.១១៥	ទំនុក.១២៣	ទំនុក.១២៤	ទំនុក.១២៥	ទំនុក.១២៦
ការប្រកាសជឿទុកចិត្ត	ខ.១-២ “ឱព្រះអម្ចាស់ អើយ ទ្រង់បានធ្វើជា ទីអាស្រ័យនៅនៃ យើងខ្ញុំនៅអស់ទាំង ដំណាចក្រ”	ខ.១,៩ខ,១០ខ,១១ខ “មិនមែន យើងខ្ញុំ ឱព្រះយេហូវ៉ាអើយ មិនមែនយើងខ្ញុំដែលគួរលើកដំកើ ងទេ សូមទ្រង់លើកដំកើ ព្រះនាមទ្រង់វិញ” “ទ្រង់ជា អ្នកជួយ នឹង ជាខែលរបស់ឯង”	ខ.២-៣ “មើល ភ្នែក ពួកទាសាក្រឡេក មើលទៅដៃចៅហ្វាយ ខ្លួន.....នោះភ្នែក យើងខ្ញុំក៏ក្រឡេកមើល ទៅព្រះយេហូវ៉ា”	ខ.៦ “សូមឲ្យព្រះយេ ហូវ៉ាបានប្រកបដោយ ព្រះពរ ដែលទ្រង់មិន បានប្រគល់ពួកយើង ឲ្យជាវិវាទដល់ធ្មេញគេ”	ខ.១-២ “ពួកអ្នកដែល ទុកចិត្តនឹងព្រះយេហូវ៉ា គេដូចជាភ្នំស៊ីយ៉ូន ដែលនឹងរង្វើមិនបាន”	ខ.១-៣ “កាលព្រះយេហូវ៉ា ទ្រង់បាននាំពួក លើយមក ឯក្រុងសី យ៉ូនវិញនោះយើង រាល់គ្នាបានដូចជាមនុស្សដែល យល់ សប្តិទេ គ្រានោះមាត់ យើងបានពេញ ដោយ ការសើចសប្បាយ”
ការអញ្ជើញឲ្យ ជឿទុកចិត្ត		ខ.៩,១០ខ,១១ខ “ឱ អីស្រាអែលអើយ( អើរ៉ុនអើយ ចូរទុក ចិត្តនឹងព្រះយេហូវ៉ាចុះ) ចូរទុកចិត្តនឹងព្រះ យេហូវ៉ាចុះ”				
មូលដ្ឋាននៃការជឿទុកចិត្ត		ខ.១២-១៣ “ព្រះយេ ហូវ៉ា ទ្រង់បាននឹងចាំ ពីយើងខ្ញុំ ទ្រង់នឹងប្រ ទានពរពិត ទ្រង់នឹង ប្រទានពរដល់ពួកវង្ស អីស្រាអែល” “ឯស្ថានសួគ៌ គឺជា ស្ថានរបស់ព្រះយេហូវ៉ា”	ខ.១ “ឱព្រះដែលគង់ នៅស្ថានសួគ៌អើយ ទូលបង្គំងើបភ្នែក មើលដល់ទ្រង់ ដោយ សង្ឃឹម”	ខ.៨ “ឯសេចក្តីជំនួយ របស់យើង គឺដោយ ពីងដល់ព្រះនាមព្រះ យេហូវ៉ា ដែលទ្រង់ បានបង្កើតផ្ទៃមេឃ និងផែនដី”	ខ.២ “មានភ្នំនៅពីទ្វីប វិញក្រុងយេរូសាឡឹម យ៉ាងណា នោះព្រះយេ ហូវ៉ាក៏គង់នៅជុំវិញ រាស្ត្រទ្រង់យ៉ានោះ ដែរ”	ខ.៥-៦ “អស់អ្នក ដែលសាប ព្រោះ ដោយស្រក់ទឹកភ្នែក នោះ នឹងបានច្រូតវិញ ដោយច្រៀងអរ សប្បាយ.....នោះប្រាកដជានឹង ចូលមកវិញ ដោយអំណរ ព្រម ទាំងយកកណ្តាប់មកផង”
សំណូម	ខ.១២,១៣,១៤,១៥,១៧ “សូម បង្រៀនឲ្យ យើងខ្ញុំចេះកំណត់រាល់ ថ្ងៃអាយុនៃយើងខ្ញុំ” “ឱព្រះយេហូវ៉ា អើយ សូមវិលមកវិញ..... សូមសំ រាលព្រះហឫទ័យ” “ឱសូមចម្អែក យើងខ្ញុំ ដោយសេចក្តី សប្បុរស នៃទ្រង់” “សូមឲ្យយើងខ្ញុំបានថ្ងៃ អរសប្បាយ” “សូមឲ្យព្រះគុណនៃ ព្រះយេហូវ៉ា ជាព្រះនៃ យើងខ្ញុំ បានសណ្ឋិត លើយើងខ្ញុំ ហើយ តាំងការនៃយើងខ្ញុំឲ្យខ្ជាប់ខ្ជួនឡើង អើ សូម តាំងការនៃដៃយើងខ្ញុំ ឲ្យ ស្ថិតស្ថេរចុះ”	ខ.១៤-១៥,១៨ខ “ព្រះយេហូវ៉ាចម្រើន ឯងរាល់គ្នា ឲ្យកាន់តែ ច្រើនឡើងគឺឯងរាល់គ្នា ហើយនឹងកូនចៅ របស់ ឯងរាល់គ្នាផង ឯងរាល់គ្នាបានពរពី ព្រះយេហូវ៉ា ជាព្រះ” “ចូរសរសើរដល់ព្រះ យេហូវ៉ាចុះ”	ខ.៣ “ឱព្រះយេហូវ៉ា អើយ សូមទ្រង់មេត្តា ប្រោសដល់យើងខ្ញុំ”		ខ.៤-៥ “ឱព្រះយេហូវ៉ា អើយ សូមប្រោស សេចក្តីល្មុដល់មនុស្ស ល្អ.....សូមឲ្យសេចក្តី សុខគ្របលើសាលន៍ អីស្រាអែលផង”	ខ.៤ “ឱព្រះយេហូវ៉ា អើយ សូមនាំពួក យើងខ្ញុំដែលជា លើយឲ្យត្រឡប់មកវិញ ដូចជាទឹកជ្រោះ នៅស្រុកខាងត្បូង”

<p>ប្តេជ្ញាសរសើរ</p>		<p>ខ.១៧-១៨ “មនុស្សស្លាប់មែងមិនសរសើរដល់ព្រះយេហូវ៉ា.....តែចំណែក យើងខ្ញុំនឹងសូមឲ្យ ព្រះយេហូវ៉ាបានប្រកបដោយព្រះពរ..... ចូរសរសើរដល់ព្រះ យេហូវ៉ាចុះ”</p>				
<p>តម្លៃខាងក្នុង (ការសម្តែង ឬបញ្ចេញ)</p>	<p>ខ.៣-១១ “ទ្រង់ធ្វើឲ្យមនុស្សត្រឡប់ទៅជាចូលីដឺវីញ..... ..តើមាន អ្នកណាស្គាល់អំណាចនៃសេចក្តីខ្ជាប់”</p>	<p>ខ.២ “តើមានទំនងអ្វីឲ្យពួកសាសន៍ដទៃ សួរថា តើព្រះគេនៅ ឯណា”</p>	<p>ខ.៣ខ-៤ “ដ្បិតយើងខ្ញុំឆ្កែតចំពោះសេចក្តីមើលងាយយ៉ាងក្រៃលែង។ ព្រលឹងនៃយើងខ្ញុំឆ្កែតចំពោះសេចក្តីចំអក”</p>	<p>ខ.១-៥,៧ “បើមិនមែនជាព្រះយេហូវ៉ាដែលកាន់ខាងពួក យើង-អើ ទឹកវល់ច្របល់បានហូរមកគ្របលើព្រលឹងយើង” “ព្រលឹងយើងបានរួចដូចជាសត្វស្លាប់ដែលហើរ”</p>	<p>ខ.៣ “ពីព្រោះដំបងនៃសេចក្តីអាក្រក់ នឹងមិនគ្របលើចំណែកនៃមនុស្សសុចរិតឡើយ”</p>	